



GC LiFE



ត្រូវការបន្ថែម
ការការពារមែនទេ ?

ធានារ៉ាប់រងបន្ថែមជាក្រុម
សម្រាប់ប្រាក់ឧបត្ថម្ភ
សម្រាកនៅមន្ទីរពេទ្យដោយ
គ្រោះថ្នាក់ជាយថាហេតុ



កម្មវត្ថុនៃការធានារ៉ាប់រង

ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់អ្នកត្រូវបានធានារ៉ាប់រង។

លក្ខខណ្ឌនៃការបង់បុព្វលាភ

វិធីសាស្ត្របង់បុព្វលាភ	ដូចទៅនឹងផលិតផលមូលដ្ឋាន
មធ្យោបាយបង់បុព្វលាភ	ការផ្ទេរប្រាក់តាម App ឬគណនីធនាគារ សាច់ប្រាក់ មូលប្បទានបុត្រ
ការបំពាន	ដូចទៅនឹងផលិតផលមូលដ្ឋាន

វិសាលភាពនៃការធានារ៉ាប់រង

ផលិតផលនេះធានាទៅលើការចំណាយសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុដល់អ្នកត្រូវបានធានារ៉ាប់រង ក្នុងអំឡុងពេលដែលការធានារ៉ាប់រងរបស់គាត់កំពុងមានសុពលភាព។

តារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង

អត្ថប្រយោជន៍ធានារ៉ាប់រង		គម្រោង Platinum	គម្រោង Gold	គម្រោង Sliver
ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងជួបគ្រោះថ្នាក់ជាយថាហេតុ ហើយបានចូលសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាលស្របច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារគ្រោះថ្នាក់នោះ នឹងទទួលបាន” ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ” ដោយផ្អែកតាមចំនួនថ្ងៃសម្រាកព្យាបាលជាក់ស្តែងដកចេញនូវ ៣ថ្ងៃដំបូង។	ប្រាក់ឧបត្ថម្ភខ្ពស់បំផុតប្រចាំឆ្នាំ	\$6,600	\$2,880	\$1,440
	“ប្រាក់ឧបត្ថម្ភតប្រចាំថ្ងៃ”	\$30 / ថ្ងៃ	\$16 / ថ្ងៃ	\$12 / ថ្ងៃ
	ចំនួនថ្ងៃផ្តល់ប្រាក់ឧបត្ថម្ភក្នុងមួយលើក	120 ថ្ងៃ	100 ថ្ងៃ	80 ថ្ងៃ
	ចំនួនថ្ងៃសរុបក្នុងការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ	220 ថ្ងៃ	180 ថ្ងៃ	120 ថ្ងៃ
បុព្វលាភធានារ៉ាប់រង		\$29	\$13	\$7

I ករណីមិនធានា

១. ការចំណាយក្នុងការព្យាបាលជំងឺ ការថែសម្បជ័យ ការថែទាំធ្មេញ ឬការព្យាបាលធ្មេញរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមិនស្ថិតក្រោមវិសាលភាពនៃការធានា ក្រុមហ៊ុននឹងមិនមានកាតព្វកិច្ចផ្តល់សំណងឡើយ។

២. អ្នកត្រូវបានធានារ៉ាប់រងសម្រាកនៅមន្ទីរពេទ្យក្រៅព្រះរាជាណាចក្រកម្ពុជា។

៣. ក្រុមហ៊ុនធានារ៉ាប់រងមិនមានកាតព្វកិច្ចផ្តល់សំណងឡើយ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងសម្រាកនៅមន្ទីរពេទ្យដោយសារតែព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

(១) ព្រឹត្តិការណ៍ផ្សេងៗនៃ “ករណីមិនធានា” ដូចបានចែងក្នុងផលិតផលធានារ៉ាប់រងមូលដ្ឋាន (“គម្រោងការពារខ្លួន” ជាក្រុម)។

(២) ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ។

(៣) ការពិនិត្យសុខភាពទូទៅ ការថែទាំសុខភាព ការព្យាបាល ស្ថាប័នសម្បទា (rehabilitation therapy) ការព្យាបាលដោយចលនា (physiotherapy) ការប្រើក្សាយោបល់ផ្នែកចិត្តសាស្ត្រ ឬការព្យាបាលផ្នែកចិត្តសាស្ត្រ។

ចំណាំ៖ ខិតប័ណ្ណផ្សព្វផ្សាយនេះគឺជាការព័ណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិត សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។ ក្នុងករណីដែលកើតមានភាពមិនស៊ីចង្វាក់គ្នា ត្រូវយក ខ និងលក្ខខណ្ឌធានារ៉ាប់រងជាគោល។